

របាយការណ៍ប្រចាំឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ

១. សេចក្តីផ្តើម

ខេត្តឧត្តរមានជ័យ ស្ថិតនៅទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណជា ៤៤១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៦.៦៣១,៧២ គីឡូម៉ែត្រក្រឡា ។ ខេត្តនេះ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់នឹងខេត្តសៀមរាប និងខាងជើងប្រវែង ២២៥ គីឡូម៉ែត្រជាប់នឹងខេត្តស៊ីសាកេត ខេត្តប៉ៃលិន និង ខេត្តស្ទឹងត្រែង ប្រទេសថៃ និងមានស្រុកចំនួន ០៤ និងក្រុង ១ គឺស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ ស្រុកបន្ទាយ អំពិល និងក្រុងសំរោង។ ខេត្តឧត្តរមានជ័យមាន ឃុំ ចំនួន ១៩ និង សង្កាត់ ចំនួន០៥ មាន ប្រជាពលរដ្ឋ ចំនួន ៤៧.៥៤៩ គ្រួសារ និង មាន ប្រជាជន សរុប ២០៩.៥៤២ នាក់។

២. ស្ថានភាពទូទៅរបស់មន្ទីរអភិវឌ្ឍន៍ជនបទ

២.១ ការងាររដ្ឋបាល និងបុគ្គលិក

- មន្ទីរអភិវឌ្ឍន៍ជនបទមានមន្ត្រីរាជការសរុបចំនួន ៣៤ រូប ដឹកនាំដោយប្រធានមន្ទីរ ០១ រូប និងអនុប្រធានមន្ទីរ ០២ រូប
- បានទទួលមន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ ២០១៤ ចំនួន ០២ រូប (លាលប់ពីការងារ ០១ រូប)
- បានធ្វើការផ្ទេរការងារចេញមានចំនួន ០១ រូប
- ទទួលលិខិតចូលចំនួន ៣៧៤ និងលិខិតចេញចំនួន ៣០៦
- មានការិយាល័យថ្នាក់ខេត្តចំនួន ០៩
- មានការិយាល័យថ្នាក់ស្រុកចំនួន ០៤ និងក្រុង ០១
- បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិក នៅខេត្តកំពង់ចាម
- រៀបចំស្នើសុំប្រឡងប្តូរក្របខ័ណ្ឌមន្ត្រីរាជការ ចំនួន ០២រូប
- រៀបចំធ្វើនិយ័តកម្ម ថ្នាក់ ឋានន្តរស័ក្តិ ជូនមន្ត្រីរាជការ ចំនួន ០៥ រូប
- រៀបចំស្នើសុំដំឡើង ថ្នាក់ ឋានន្តរស័ក្តិ ជូនមន្ត្រីរាជការ ចំនួន ២០ រូប
- រៀបចំស្នើសុំដំឡើងកម្រិតប្រាក់បំណាច់មុខងារ ចំនួន ២១ រូប និង
- មានអង្គការជាតិ និងអន្តរជាតិដែលកំពុងសហការជាមួយមន្ទីរចំនួន ០៥ រួមមាន៖ UNICEF, CHHRA, CIDO, Malteser, RCEDO, World Vision Cambodia និងគម្រោងចំនួន០២ EFAP-AF និង RIP-IV ។

២.២ ការងារទំនាក់ទំនងសាធារណៈ និងកិច្ចប្រជុំផ្សេងៗ

- ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៣ និងទិសដៅការងារឆ្នាំ ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ
- ចូលរួមបើក និងបិទសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្តឆមាសទី ២ ឆ្នាំ ២០១៤ នៅសាលាខេត្តឧត្តរមានជ័យ
- ចូលរួមសម្តែងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន ០១ ខ្នង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅស្រុកចុងកាល់
- ប្រជុំពិគ្រោះយោបល់ស្តីពីការប្រែប្រួលអាកាសធាតុ និងការប្រកបរបររចិញ្ចឹមជីវិត និងប្រជុំពិភាក្សាដើម្បីរៀបចំធ្វើផែនទីស្ថិតិដីសម្បទានសេដ្ឋកិច្ច ដីព្រៃសហគមន៍ នៅសាលាខេត្តឧត្តរមានជ័យ
- ប្រជុំត្រួតពិនិត្យ ស្តីពីការវាយតម្លៃសកម្មភាពការងារ គ្រប់គ្រងគ្រប់ផ្នែកក្នុងរយៈពេល ០១ ឆ្នាំ នៃការធ្វើកំណែទម្រង់កន្លងទៅធៀបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា
- ប្រជុំផ្សព្វផ្សាយដំណាក់កាលទី ១ លើការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរកិល
- ចូលរួមអមដំណើរគណៈប្រតិភូគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដោយបានចុះបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្រោមអធិបតីភាព **ឯកឧត្តម ជាំ សុផារ៉ា** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
- ចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងទ័ព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត** នៅភូមិតាមាន់សែនជ័យ ស្រុកបន្ទាយអំពិល
- ចូលរួមប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ឆ្នាំ ២០១៤-២០១៨ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ
- ចូលរួមប្រជុំបណ្តាញអង្គការ NGOs ដើម្បីពិភាក្សាអំពីការងារអភិវឌ្ឍន៍ជនបទក្នុងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព **ឯកឧត្តម ហាប់ អូរម៉ាណី** អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ
- ចូលរួមក្នុងព្រះរាជពិធីបុណ្យខួបលើកទី១០ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- ចូលរួមកិច្ចប្រជុំលើកទី ៧ របស់គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាពីផែនការសាងសង់ផ្ទះបន្តជូនគ្រួសារយោធិន និងនគរបាល នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និង
- ចូលរួមក្នុងវេទិកាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា ២០១៤ ក្រោមប្រធានបទ “វិនិយោគ

លើអនាម័យ ដើម្បីកូនចៅជំនាន់ក្រោយយើង” នៅស្រុកចុងកាល់។

២.៣ ការងារផ្លូវជនបទ

២.៣.១ គម្រោងគាំទ្រដោយក្រសួងអភិវឌ្ឍន៍ជនបទ

ការងារចុះសិក្សា និងវាស់វែង

- ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានប្រព័ន្ធព័ត៌មាន និងការគ្រប់គ្រងទិន្នន័យតាម Arc-GIS 10 និងការប្រើប្រាស់ Internet-Email នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ
- ចុះធ្វើការវាយតម្លៃ និងប៉ាន់ប្រមាណការខូចខាតផ្លូវដោយទឹកជំនន់នៅទូទាំងខេត្តឧត្តរមានជ័យ ជាមួយលោកប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសផ្លូវជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទមាន ចំនួន ៣២ ខ្សែ ប្រវែងសរុបស្មើនឹង ៣២២,៥៥ គ.ម. ជាលទ្ធផលរួមមាន៖ តួផ្លូវនៅមាន សភាពល្អប្រវែង ១១០,៧៩៧ គ.ម. តួផ្លូវលិចទឹកមានប្រវែង ២០២,២៦៨ គ.ម. និងដាច់តួផ្លូវ មានប្រវែង ១៥,៨៨៥ គ.ម.
- ជូនគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងបញ្ជាការដ្ឋានកងវិស្វកម្មចុះត្រួតពិនិត្យផ្លូវខូចខាត ដោយទឹកជំនន់គម្រោងឆ្នាំ ២០១៣ ចាប់ពីភូមិកំណប់ ទៅជើងភ្នំថ្មរយ ប្រវែង ២៥ គ.ម.
- ចុះសិក្សាផ្លូវដែលបានខូចខាតដោយទឹកជំនន់នៅស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ ប្រវែង ៦.៥ គ.ម.
- ចុះពិនិត្យ និងសិក្សាផ្លូវជាមួយប្រធានក្រុមគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ (RIP) នៅក្រុង សំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល បានប្រវែង ៤៤,៤៥០ គ.ម.
- ចុះសិក្សា និងវាស់វែងផ្លូវជួសជុលបន្ទាន់បានចំនួន ០២ ខ្សែ៖
 - ខ្សែទី ១ : ចាប់ពីភូមិស្រះទឹក ដល់ភូមិដងទង់ ប្រវែងសរុប ១០,៧ គ.ម.
 - ខ្សែទី ២ : ចាប់ពីផ្លូវយុទ្ធសាស្ត្រ ដល់ភូមិអូរស្មាច់ ប្រវែងសរុប ៨,៩ គ.ម. និង
- ចុះសិក្សាត្រួតពិនិត្យផ្លូវក្រសួងក្រហម ជាមួយក្រុមបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុម ការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឃុំបេង ស្រុកបន្ទាយអំពិល សង្កាត់កូនក្រៀល ក្រុង សំរោង និងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។

ការងារជួសជុលបន្ទាន់ ផ្លូវខូចខាតដោយជំនន់ទឹកភ្លៀង ឆ្នាំ២០១៤

- ជួសជុលផ្លូវប្រវែង ១.៣៣០ ម និងសម្រួលតួផ្លូវប្រវែង ៧.៥៧០ ម ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង បានបញ្ចប់ ១០០%
- ជួសជុលផ្លូវប្រវែង ២.០០០ ម និងសម្រួលតួផ្លូវប្រវែង ២.៩០០ ម ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុង សំរោង បានបញ្ចប់ ១០០% និង

- ជួសជុលបន្ទាន់ផ្លូវខូចខាតដោយសារទឹកជំនន់ កំពុងសាងសង់នៅភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង ប្រវែង ៨,៩ គ.ម. និងភូមិដងទង សង្កាត់កូនក្រៀល ក្រុងសំរោង សម្រេចបាន ១០០% ។

ការងារជួសជុលផ្លូវលក្ខណៈខ្ជប និងលក្ខណៈប្រចាំ ឆ្នាំ២០១៤

- ជួសជុលផ្លូវលក្ខណៈខ្ជបចំនួន ០៣ ខ្សែ ប្រវែងសរុប ១៧,៩ គ.ម. ស្ថិតនៅក្នុងឃុំអូរស្មាច់ និងឃុំផ្កា ស្រុកត្រពាំងប្រាសាទ និងសង្កាត់កូនក្រៀល និងសំណង់ល្អចំនួន ០៨ កន្លែង សម្រេចបាន ១០០%និង
- ថែទាំផ្លូវលក្ខណៈប្រចាំដែលមានប្រវែង ១៧ គ.ម. ស្ថិតក្នុងភូមិត្រពាំងតាវ ផ្លូវយុទ្ធសាស្ត្រ ក្រុងសំរោង ស្រុកអន្លង់វែង បានសម្រេច ១០០%។

ការងារជួសជុលផ្លូវ និងស្តារឡើងវិញ (អនុវត្តដោយ កងវិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ)

- ជួសជុល និងស្តារឡើងវិញផ្លូវក្រាលក្រួសក្រហម ដែលខូចខាតដោយទឹកជំនន់ឆ្នាំ ២០១៣ ប្រវែង ១៦ គ.ម. អនុវត្តដោយកងវិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ (នាយឧត្តមសេនីយ៍ ខ្មាន់ ស៊ាម) នៅសង្កាត់កូនក្រៀល ក្រុងសំរោង
- ជួសជុលស្តារឡើងវិញ ផ្លូវក្រាលក្រួសក្រហម ដែលខូចខាតដោយទឹកជំនន់ឆ្នាំ២០១៣ ប្រវែង ១៤ គ.ម. ល្អមុខពីរ ០២ កន្លែង និងល្អមុខមួយ ០១ កន្លែង ស្ថិតនៅក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង អនុវត្តដោយកងវិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ (នាយឧត្តមសេនីយ៍ ខ្មាន់ ស៊ាម)
- ជួសជុល និងស្តារឡើងវិញផ្លូវខូចដោយទឹកជំនន់ឆ្នាំ២០១៣ បានប្រវែង ១០ គ.ម. នៅភូមិត្រពាំងតាវ ស្រុកអន្លង់វែង
- ជួសជុល និងស្តារឡើងវិញផ្លូវប្រវែង ៨ គ.ម. ខ្នងលើ ៦ម. ដែលខូចខាតដោយទឹកជំនន់ ឆ្នាំ ២០១៣ នៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង
- ជួសជុល និងស្តារឡើងវិញផ្លូវក្រួសក្រហម ០១ខ្សែ ប្រវែង ២០,២៥ គ.ម. និងលូគ្រប់ប្រភេទចំនួន ០៥ កន្លែង ស្ថិតនៅភូមិត្រពាំងម្លូមសែនជ័យ សង្កាត់បន្ទាយរាក់ ក្រុងសំរោង អនុវត្តដោយវិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (នាយឧត្តមសេនីយ៍ ខ្មាន់ ស៊ាម)
- សាងសង់ស្ថានបេតុងចំនួន ០២ កន្លែង ប្រវែង ៣៦ ម. ទទឹង ៧ ម. និងលូប្រអប់ចំនួន ០៦ កន្លែង លើខ្សែ ផ្លូវប្រវែង ៣២គ.ម. ជាខ្សែផ្លូវក្រវ៉ាត់ទី២ ចាប់ពីភូមិ ប្រាសាទរំដួល កាត់តាមភូមិ ជប់ស្វាយ ភូមិជប់គគីរ ដល់ភ្នំកំព្រា ឃុំអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល (អនុវត្តដោយ ឧត្តមសេនីយ៍ទោ អ៊ុច វ៉ាន់ថា)

- សាងសង់លូប្រអប់ចំនួន ២១ កន្លែង និងលូមូលចំនួន ០៣ កន្លែង លើប្រវែងផ្លូវ ៣០ គ.ម. ចាប់ពីភ្នំកំព្រា កាត់ជើងភ្នំប្រាសាទតាមាន់ថ្មដួន ជើងភ្នំប្រាសាទតាក្របី ឃុំគោកមន ស្រុកបន្ទាយអំពិល រហូតដល់ភ្នំបាក់ សង្កាត់កូនក្រៀល ក្រុងសំរោង (អនុវត្តដោយឧត្តមសេនីយ៍ទោ អ៊ុច វ៉ាន់ថា)
- សាងសង់ស្ថានបេតុងចំនួន ០៩ កន្លែង ប្រវែងសរុបចំនួន ១៨០ ម ទទឹង ៧ ម លូមូលចំនួន ០៣ កន្លែង លូប្រអប់ចំនួន ១៣ កន្លែង និងទំនប់បង្ហូរចំនួន ០១ កន្លែង ប្រវែង ២៤ ម ទទឹង ៦ ម លើខ្សែផ្លូវ ២៨ គ.ម. ពីភូមិ គ.១០៥ ឃុំអូរស្វាយ ដល់ភូមិតំណាក់ស្វាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ (អនុវត្តដោយនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម)
- សាងសង់ស្ថានបេតុងចំនួន ០៨ កន្លែងប្រវែងសរុប ១៥០ ម ទទឹង ៧ ម ស្ថិតលើខ្សែផ្លូវប្រវែង ១៦ គ.ម. ភ្ជាប់ពីផ្លូវជាតិ ៦៨ (ជុង) ទៅតាទុំ សង្កាត់កូនក្រៀល ក្រុងសំរោង (អនុវត្តដោយនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម)
- សាងសង់លូមូលចំនួន ១៧ កន្លែង និងស្ថានបេតុង ១ កន្លែង (១៥ម x ០៧ម) អនុវត្តដោយវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ (ឧត្តមសេនីយ៍ទោ សោម សុដេត) ស្ថិតនៅលើខ្សែផ្លូវ ៧,៥ គ.ម. និងទទឹង ៦ ម ស្ថិតក្នុង ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
- សាងសង់លូមូល បានចំនួន ២២ កន្លែង និងសំណង់បង្ហូរទឹក ចំនួន ០៣កន្លែង ដែលមានប្រវែង ៧៦ ម ទទឹង ៦ ម លើប្រវែងផ្លូវ ១០ គ.ម. តភ្ជាប់ពីផ្លូវខ្សែក្រវ៉ាត់ទី២ ត្រង់ភូមិចំនួនី ទៅភ្នំបាក់សង្កាត់ កូនក្រៀល ក្រុងសំរោង (អនុវត្តដោយនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម) និង
- សាងសង់លូប្រអប់មុខពីរចំនួន ០១ កន្លែង លូមូល ០៣ កន្លែង ខូចខាតដោយទឹកជំនន់២០១៣ នៅភូមិ គ.១០៥ ភូមិអូរស្វាយ ភូមិព្រះប្រឡាយ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ លើផ្លូវប្រវែង ២៨ គ.ម. (អនុវត្តដោយនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម)។

២. ៣. ២ គាំទ្រដោយគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ (EFAP-AF)

ការងារចុះសិក្សា និងវាស់វែង

- ចុះសិក្សាផ្លូវគម្រោង Civil work ចំនួន ០៣ គម្រោង ប្រវែង ១៥,៦ គ.ម. នៅស្រុកអន្លង់វែង និងចុះសិក្សាផ្លូវកម្មវិធីសាច់ប្រាក់ពលកម្មនៅឃុំបេង និងសង្កាត់បន្សាយរាក់ប្រវែង ៤.៦ គ.ម. និង
- ចុះសិក្សាខ្សែផ្លូវក្រាលក្រួសក្រហម ក្នុងគម្រោងសាច់ប្រាក់ពលកម្ម ០៣ ក្រុង-ស្រុក រួមមាន ក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ សរុបមានប្រវែង ៣.៩៥៧ ម និងសិក្សាជួសជុលផ្លូវដីសនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង បានប្រវែងសរុប ៦.៧៨០ ម។

ការងារសាងសង់ ជួសជុល និងស្តារឡើងវិញ

- សាងសង់ផ្លូវក្រាលក្រួសក្រហម (Civil Work) ចំនួន ០៣ខ្សែក្នុងឃុំលំទង ស្រុកអន្លង់វែង ប្រវែង ១៥.៦ គ.ម. គម្រោង EFAP-AF ជាលទ្ធផលសម្រេចបាន ១០០%
- បានគម្រោងជួសជុលផ្លូវដីសក្នុងកម្មវិធីសាច់ប្រាក់ពលកម្ម(HAP) អនុវត្តបាន ១០០% ចំនួន ០៧ គម្រោង ស្ថិតក្នុងស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ មានប្រវែងសរុប ៤.៤៥០ ម ព្រមទាំង បានចុះចែកសាច់ ប្រាក់ពលកម្មរួចរាល់ដល់ប្រជាពលរដ្ឋ
- បានគម្រោងជួសជុលផ្លូវដីស ក្នុងកម្មវិធីសាច់ប្រាក់ពលកម្ម (CFW) អនុវត្តបាន ១០០% បាន ចំនួន ០៤ គម្រោង ប្រវែងសរុប ៣.០៨៥ ម ព្រមទាំងបានចែកចំណាយប្រជាពលរដ្ឋរួចរាល់រួម មាន៖
 - ភូមិកសិពោធិវិង្ស ស/កបន្សាយរាក់ ០១ ខ្សែ ប្រវែង ៧៨០ ម សម្រេចបាន ១០០%
 - ភូមិវិជ្ជុលវាសនា ស/កបន្សាយរាក់ ០១ខ្សែ ប្រវែង ៧៦៥ ម សម្រេចបាន ១០០%
 - ភូមិអង្សី ឃុំបេង ០១ ខ្សែ ប្រវែង ៨៤០ ម សម្រេចបាន ១០០% និង
 - ភូមិទំនប់ថ្មី ឃុំបេង ០១ខ្សែ ប្រវែង ៧០០ ម សម្រេចបាន ១០០% ។

២.៣.៣ ការងាររៀបចំបញ្ជីសារពើភ័ណ្ណផ្លូវជនបទ

ធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ណផ្លូវជនបទនៅទូទាំងខេត្ត ប្រភេទទី ១ និងទី ២ បានចំនួន ៤២ ខ្សែ ស្មើនឹងប្រវែងសរុប ៥០៩ គ.ម. ។ ក្នុងចំណោមខ្សែផ្លូវសរុប ២៦៣ ខ្សែ ប្រវែង ៨៥៤,១៤ គ.ម. រួមមាន៖

1. ស្រុកចុងកាល់ ចំនួន ៦៣ ខ្សែ ប្រវែង ១០៤,៤៥ គ.ម.
2. ស្រុកត្រពាំងប្រាសាទ ចំនួន ១២ ខ្សែ ប្រវែង ១៤៦,១៥ គ.ម.
3. ស្រុកបន្ទាយអំពិល ចំនួន ៧១ ខ្សែ ប្រវែង ២៣៦,៧១ គ.ម.
4. ក្រុងសំរោង ចំនួន ៧១ ខ្សែ ប្រវែង ២០៣,៧២ គ.ម.
5. ស្រុកអន្លង់វែង ចំនួន ៤៦ ខ្សែ ប្រវែង ១៦៣,១១ គ.ម.

២.៤ ការងារផ្គត់ផ្គង់ទឹកជនបទ

២.៤.១ គាំទ្រដោយក្រសួងអភិវឌ្ឍន៍ជនបទ (MRD)

- បានចុះប្រជុំជ្រើសរើសទីតាំងអណ្តូងស្នប់អាហ្វ្រីដេរបានចំនួន ១៨អណ្តូង ក្នុងភូមិតេជោអូរតាគាវ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ និងស្រះសហគមន៍ ០១ កន្លែង ទំហំ (៤០មx៣០មx៣ម) នៅភូមិតីរវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង មានអ្នកចូលរួមសរុប ៦០ នាក់ ស្រី ២៣ នាក់
- ចុះត្រួតពិនិត្យការងារសាងសង់អណ្តូងស្នប់សរុបចំនួន ២០អណ្តូង និងស្រះសហគមន៍ ០១កន្លែង ជាមួយ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតរួមមាន នៅភូមិតេជោអូរតាខៀវ ស្រុកត្រពាំងប្រាសាទ ចំនួន ១៨ អណ្តូង សាលារៀនដីក្រហមស្រុកត្រពាំងប្រាសាទចំនួន ០១ អណ្តូង ភូមិតេជោថ្មដួនស្រុកបន្ទាយ អំពិលចំនួន ០១ អណ្តូង និងនៅភូមិតីរវ័ន្ត ក្រុងសំរោង ស្រះ

សហគមន៍ ០១ កន្លែង ជាលទ្ធផលបានសាងសង់រួចរាល់ ១០០ % និងមានគ្រួសារអ្នកទទួល ផលចំនួន ៣០០ គ្រួសារ ។

- បានជូនក្រុមការងារសវនកម្មចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់អណ្ណាងស្នប់ចំនួន ១៨ អណ្ណាង ស្រះសហគមន៍ ០២ កន្លែង និងជួសជុលអណ្ណាងស្នប់ចំនួន ៤០ អណ្ណាង និង
- បានបណ្តុះបណ្តាលដល់បុគ្គលិកអង្គការ (RCEDO, Actionaid, RCEDO, CDA) សរុបចំនួន ១១ នាក់ ស្តីពីបច្ចេកទេសជួសជុលស្នប់អាហ្វ្រីដេវ និងស្នប់លេខ៦ (VN6) ។

២.៤.២ គម្រោងផ្គត់ផ្គង់ទឹកស្អាត គាំទ្រដោយអង្គការយូនីសេហ្វ (UNICEF)

បានចុះចែកសម្ភារៈទឹកស្អាត និងអនាម័យចំនួន ១.១៥៦ គ្រួសារ នៅក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ រួមមានពីដុងទឹកចំនួន ១ ១៥៦ គ្រួសារ ធុងទឹក ១ ១៥៦ ធុង សាប៊ូ ១ ១៥៦ ដុំ ក្លរ៉ាមីន ១ ១៥៦ បន្ទះ និងសំឡីអនាម័យ ១ ១៥៦ ដុំ ។

២.៤.៣ កិច្ចសហការណ៍ជាមួយ ក្រសួងកិច្ចការនារី

- ចុះប្រជុំជ្រើសរើសទីតាំងអណ្ណាងស្នប់អាហ្វ្រីដេវបានចំនួន ១៩ អណ្ណាង នៅភូមិស្រះទឹក សង្កាត់អូរស្មាច់ ភូមិបុស្ស សង្កាត់កូនក្រៀល និងភូមិបាក់នីម សង្កាត់សំរោង ក្រុងសំរោង និងស្រះសហគមន៍ចំនួន ០២ កន្លែង ទំហំ (៤០មx៣០មx4ម) នៅភូមិបាក់នីម សង្កាត់សំរោង និងភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង មានអ្នកចូលរួមសរុប ចំនួន ១៣០ នាក់ ស្រី ៥១ នាក់
- បានចុះត្រួតពិនិត្យការងារសាងសង់អណ្ណាងស្នប់ ១៩ អណ្ណាង នៅភូមិស្រះទឹក ភូមិបុស្ស និងភូមិបាក់នីម និងស្រះសហគមន៍ ០២ កន្លែង ទំហំ (៤០មx៣០មx4ម) នៅភូមិស្រះទឹក និងភូមិបាក់នីម ជាលទ្ធផលបានសាងសង់រួចរាល់ ១០០% និងមានគ្រួសារអ្នកទទួលផលចំនួន ៤៦៧

គ្រួសារ

- បានត្រួតពិនិត្យគុណភាពទឹករកជាតិអាសេនិចនៅមន្ទីរពិសោធន៍បានចំនួន ១៩ អណ្ណាង ជាលទ្ធផល ០១ អណ្ណាងមានជាតិអាសេនិច (៣.០០ ppb) និង ១៨ អណ្ណាង គ្មានជាតិអាសេនិច និង
- បានបណ្តុះបណ្តាលក្រុមអ្នកប្រើប្រាស់ទឹកស្អាត និងអនាម័យស្តីពីការប្រើប្រាស់ទឹកស្អាត និងបច្ចេកទេស ជួសជុលស្នប់ចំនួន ១៩ អណ្ណាង ក្នុងភូមិស្រះទឹក ភូមិបុស្ស និងភូមិបាក់នីម ក្រុងសំរោង មានអ្នកចូលរួមសរុប ២៨៥ នាក់ ស្រី ៩២ នាក់ ។

២.៤.៤ កិច្ចសហការណ៍ជាមួយ អង្គការ World Vision

- បានចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងជួសជុលអណ្ណាងស្នប់ចំនួន ៤៨ អណ្ណាង នៅស្រុកបន្ទាយអំពិល ០២ ឃុំ ១១ ភូមិ និងក្រុងសំរោង ០៣ សង្កាត់ ១២ ភូមិ
- បានបណ្តុះបណ្តាលក្រុមអ្នកប្រើប្រាស់ទឹកស្អាត និងអនាម័យស្តីពីការប្រើប្រាស់ទឹកស្អាត និងបច្ចេកទេសជួសជុលអណ្ណាងស្នប់ចំនួន ៦៥ អណ្ណាង នៅស្រុកបន្ទាយអំពិលមាន ១១ ភូមិ និងក្រុងសំរោង មាន ១២ ភូមិ ក្នុងនោះមានអ្នកចូលរួមសរុប ៦២០ នាក់ ស្រី ២៨៥ នាក់

- បានចូលរួមសិក្ខាសាលានៅខេត្តបន្ទាយមានជ័យ ស្តីពីការប៉ាន់ប្រមាណគម្រោងជួសជុលអណ្តូងស្នប់រងផលប៉ះពាល់ដោយសារទឹកជំនន់លិច ឆ្នាំ២០១៣ និងលើកផែនការជួសជុល ឆ្នាំ២០១៤ មានអ្នកចូលរួមសរុប ៥៦ នាក់ ស្រី ១៨ នាក់
- បានរៀបចំប្រជុំស្តីពីការតម្រង់ទិសដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងក្រុមអ្នកប្រើប្រាស់ទឹកស្អាត និងអនាម័យ ឱ្យចេះបំពេញសំណើសុំជួសជុលអណ្តូង មានអ្នកចូលរួមសរុបចំនួន ៤៥ នាក់ ស្រី ១២ នាក់
- បានចូលរួមសិក្ខាសាលាចំនួន ០២ លើក នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃគម្រោងជួសជុលអណ្តូងស្នប់ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆ្លុះបញ្ចាំង អំពីលទ្ធផលការងារជួសជុលអណ្តូងចំនួន ៦៥ កន្លែង ក្នុងនោះមានអ្នកចូលរួមសរុបចំនួន ៨៧ នាក់ ស្រី ១៦ នាក់ និង
- បានចុះប្រជុំផ្សព្វផ្សាយថ្នាក់ស្រុកស្តីពី ការលើកកម្ពស់ទឹកស្អាតនិងអនាម័យតាមភូមិគោលដៅនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង បានចំនួន ២៤ ភូមិ មានអ្នកចូលរួមសរុប ២៦ នាក់ ស្រី ០៣ នាក់។

២.៤.៥ កិច្ចសហការណ៍ជាមួយ RCEDO និង CIDO

- បានចុះសិក្សា និងប៉ាន់ស្មានតម្លៃ សម្រាប់ជួសជុលអណ្តូងដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ រួមមានអណ្តូងស្នប់អាហ្វ្រិដេវចំនួន ៣២ អណ្តូង និងអណ្តូងលូបំពាក់ក្បាលស្នប់ (VN6) ១១ អណ្តូង នៅក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ មានអ្នកចូលរួមសរុប ២១៥ នាក់ ស្រី ៤៧ នាក់ ។
- បានចុះត្រួតពិនិត្យការងារជួសជុលអណ្តូងស្នប់ចំនួន ៣២អណ្តូង និងអណ្តូងលូបំពាក់ក្បាលស្នប់ VN6 ១១ អណ្តូង នៅក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ ជាលទ្ធផលបានជួសជុលរួចរាល់ ១០០% និងមានគ្រួសារអ្នកទទួលបានផលចំនួន ៥១៦ នាក់
- ចូលរួមប្រជុំស្តីពីការពិគ្រោះយោបល់លើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងរៀបចំពង្រាងថវិកាសម្រាប់អនុវត្តសកម្មភាពចុះត្រួតពិនិត្យ និងវាយតម្លៃអណ្តូង បានចូលរួមទស្សនៈកិច្ចសិក្សានៅខេត្តពោធិសាត់ ស្តីពីដំណើរការជួសជុលអណ្តូង និងការគ្រប់គ្រងរបស់ក្រុមអ្នកប្រើប្រាស់ទឹកស្អាត និងអនាម័យ មានអ្នកចូលរួមសរុប ១៨ នាក់ ស្រី ០២ នាក់ និង
- បានបើកវគ្គបណ្តុះបណ្តាលក្រុមអ្នកប្រើប្រាស់ទឹកស្អាតនិងអនាម័យស្តីពី ការប្រើប្រាស់ទឹកស្អាត និងបច្ចេក ទេសជួសជុលស្នប់ ដល់ក្រុមអ្នកប្រើប្រាស់ទឹកស្អាតចំនួន ៤៣អណ្តូង (Afridev ៣២, VN6១១) ក្នុងនោះ មានអ្នកចូលរួមសរុប ៥៣២នាក់ ស្រី២១០នាក់ នៅក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ ។

២.៥ ការងារថែទាំសុខភាពជនបទ

២.៥.១ គាំទ្រដោយក្រសួងអភិវឌ្ឍន៍ជនបទ (MRD)

- ចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ជាតិ ស្តីពីកម្មវិធីសហគមន៍ដឹកនាំអនុវត្តអនាម័យទាំងស្រុង (CLTS-Guideline) ក្រោមអធិបតីភាព **ឯកឧត្តម ទ្រី មេង** រដ្ឋលេខាធិការ និងជាដំណាងដ៏ខ្ពស់ខ្ពស់របស់ **ឯកឧត្តម ជា សុផារី** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
- បានចុះរៀបចំប្រជុំជ្រើសរើសគ្រួសារស្ម័គ្រចិត្តសាងសង់បង្គន់អនាម័យតាមភូមិគោលដៅមានអ្នកចូលរួមសរុបចំនួន ២៦៤ នាក់ ស្រី ១៥៦ នាក់ ព្រមទាំងបានផ្តល់នូវសម្ភារៈបង្គន់អនាម័យចំនួន ១៥០ បង្គន់ រួមមាន ស្រុកចុងកាល់ ចំនួន ០៩ ភូមិ ស្មើនឹង ១២០ បង្គន់ និងស្រុកបន្ទាយអំពិល ចំនួន ០៣ ភូមិស្មើនឹង ៣០ បង្គន់
- បើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីសហគមន៍ដឹកនាំអនុវត្តអនាម័យដល់ជនបង្គោលអនាម័យភូមិបានចំនួន ០២ វគ្គ ដែលមានសិក្ខាកាមចូលរួមសរុប ៥៤ នាក់ ស្ត្រី ១៨ នាក់ មកពីភូមិគោលដៅចំនួន ១៨ ភូមិ រួមមាន ឃុំពង្រ ០៨ ភូមិ និងឃុំក្រសាំង ១០ ភូមិ
- ចុះសិក្សា និងវាយតម្លៃពីស្ថានភាពអនាម័យភូមិបានចំនួន ២០ ភូមិ ស្ថិតក្នុងស្រុកចុងកាល់ និងក្រុងសំរោង សរុបអ្នកចូលរួមចំនួន ៣១៦ នាក់ ស្ត្រីចំនួន ១៧៦ នាក់
- រៀបចំសម្របសម្រួលបើកកិច្ចប្រជុំប្រចាំត្រីមាសថ្នាក់ឃុំ ស្តីពីកម្មវិធីទឹកស្អាត និងអនាម័យនៅតាមសាលារៀន និងសហគមន៍បានចំនួន ០៥ វគ្គ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិនាយកសាលា និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ១២៦ នាក់ ស្ត្រី ២២ នាក់ មកពីសាលាចំនួន ៣០ សាលារៀន ៤៣ ភូមិ និង ០៥ ឃុំ-សង្កាត់ នៅក្រុងសំរោង និងស្រុកចុងកាល់ និង
- ចុះបំផុសសកម្មភាពអនាម័យ ស្តីពីកម្មវិធីសហគមន៍ដឹកនាំអនុវត្តអនាម័យទាំងស្រុង (CLTS) បានចំនួន ២០ ភូមិ ស្ថិតក្នុងស្រុកចុងកាល់ រួមមាន ឃុំចុងកាល់ ០៤ ភូមិ ឃុំពង្រ ០៥ ភូមិ ឃុំក្រសាំង ១០ ភូមិ និងក្រុងសំរោង សង្កាត់បន្ទាយរាក់ ០១ ភូមិ ដោយមានអ្នកចូលរួមសរុបចំនួន ៥៦៧ នាក់ ស្ត្រី ៣៩២ នាក់ ។

២.៥.២ កិច្ចសហការណ៍ជាមួយ អង្គការ unicef

- ចូលរួមត្រួតពិនិត្យពីដំណើរការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅតាមសាលារៀន និងសហគមន៍បានចំនួន ០៣ សាលា និង ០៥ ភូមិ ០៣ ឃុំ ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិលមានអ្នកចូលរួមចំនួន ១២៦ នាក់ ស្ត្រី ២២ នាក់
- ចូលរួមសិក្ខាសាលាស្តីពីការរៀបចំផែនការឆ្នាំ ២០១៤-២០១៥ សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅខេត្តកំពត
- បានចូលរួមសម្របសម្រួលក្នុងកិច្ចប្រជុំត្រីមាស ជាមួយស្ថាប័ន និងអង្គការដៃគូស្តីពីកម្មវិធីទឹកស្អាត និងអនាម័យ និងធ្វើទស្សនៈកិច្ចសិក្សាពីសមិទ្ធផលរូបវន្តទឹកស្អាត និងអនាម័យនៅតាម

សាលារៀន និងសហគមន៍ ដោយមានការចូលរួមពីបុគ្គលិក-ថ្នាក់ដឹកនាំ និងអង្គការដៃគូមកពី ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ សរុបចំនួន ៣៥ នាក់ ស្ត្រី ០៥ នាក់

- ត្រួតពិនិត្យ និងវាយតម្លៃពីការប្រតិបត្តិអនាម័យ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ មានអ្នក ចូលរួម សរុបចំនួន ១០៧៥នាក់ ស្ត្រី ៦៨៨នាក់ មកពីភូមិគោលដៅបានចំនួន ៤៣ភូមិ ០៣ឃុំ ០២សង្កាត់ នៅ ស្រុកចុងកាល់ និងក្រុងសំរោង ។

២.៥.៣ កិច្ចសហការណ៍ជាមួយ អង្គការ CHHRA

- បានរៀបចំទិវាអនាម័យជាតិលើកទី ៥ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមប្រធានបទ “វិនិយោគលើអនាម័យ ដើម្បីកូនចៅជំនាន់ក្រោយយើង” ក្រោមអធិបតីភាពរបស់ឯកឧត្តម **ស ថាវី** អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មានអ្នកចូលរួមសរុប ៥០០ នាក់ ស្ត្រី ៣៥០ នាក់ ព្រមទាំងបានចែកជូនបង្គន់ចំនួន ២០៦ បង្គន់ និងសម្ភារៈទឹកស្អាតអនាម័យចំនួន ២០០ គ្រួសារ ដូចជា ពីដុងទឹក ធុងទឹក សាប៊ូ ថ្នាំធ្វើទឹកឱ្យស្អាត សៀវភៅ ថ្នាំជុសធ្មេញ និងប្រាស់ជុសធ្មេញ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
- បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីកម្មវិធីសហគមន៍ដឹកនាំអនាម័យទាំងស្រុង (CLTS) ដល់បុគ្គលិកអង្គការ CHHRA និង Malteser International សរុប ០៥ នាក់ ស្ត្រី ០៣ នាក់ និង
- បានចូលរួមសម្របសម្រួលបំផុសសកម្មភាពអនាម័យ ស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យទាំង ស្រុង (CLTS) បានចំនួន ២០ ភូមិ ០៧ ឃុំ នៅស្រុកបន្ទាយអំពិល ចុងកាល់ និងក្រុងសំរោង ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១ ៥៥៦ នាក់ ស្ត្រី ៩១៨ នាក់ ។

២.៥.៤ កិច្ចសហការណ៍ជាមួយ អង្គការ Malteser Internation

ចូលរួមសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលដល់ភ្នាក់ងារអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅ តាមសាលារៀន និងសហគមន៍ចំនួន ០១ វគ្គ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៣ នាក់ ស្ត្រី ០៦ នាក់ មកពី ០៥ សាលា ០៥ ភូមិ ០២ ឃុំ ស្ថិតក្នុងឃុំបេង និងឃុំអំពិល ស្រុកបន្ទាយអំពិល ។

២.៥.៥ កិច្ចសហការណ៍ជាមួយអង្គការអភិវឌ្ឍន៍ជីវភាពកសិករ FLD

- ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងរៀបចំផែនការបណ្តុះបណ្តាលសម្រាប់អង្គការដៃគូរ និង មន្ទីរពាក់ព័ន្ធនៅសណ្ឋាគារហ្វូលីដេ ខេត្តសៀមរាប
- ចុះផ្សព្វផ្សាយពីកម្មវិធីសហគមន៍ដឹកនាំអនុវត្តអនាម័យទាំងស្រុង (CLTS) បានចំនួន ០៥ លើក អនុវត្តលើភូមិគោលដៅចំនួន ៤៥ ភូមិ ០៦ ឃុំ និង ០៣ ស្រុក ក្រុង ០១ រួមមាន៖ ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ និងក្រុងសំរោង មានអ្នកចូលរួមសរុប ៣ ១២៦ នាក់ ស្ត្រី ១ ២៧៤ នាក់
- ចុះរៀបចំកម្មវិធីលើកកម្ពស់អនាម័យនៅតាមជនបទ ស្តីពីយុទ្ធនាការលាងដៃជាមួយសាប៊ូចំនួន ០២ លើក រួមមាន ៥ស្រុក/ក្រុងគឺ ស្រុកចុងកាល់ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ស្រុក

- បន្ទាយអំពិល និងក្រុងសំរោង មានអ្នកចូលរួមសរុប ២ ៦៨០ នាក់ ស្ត្រី ១ ៩៥៤ នាក់
- បើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពដល់គ្រូកសិករ និងភ្នាក់ងារស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិបានចំនួន ០៥ វគ្គ មានសិក្ខាកាមចូលរួមសរុប ៨៨ នាក់ ស្ត្រី ៤៧នាក់ លើភូមិគោលដៅចំនួន ៧០ ភូមិ ០៧ ឃុំ/សង្កាត់ និង ០៥ ស្រុក/ក្រុង
- ចុះត្រួតពិនិត្យការបំផុសសកម្មភាពអនាម័យរបស់ជនបង្គោលភូមិ ស្តីពីកម្មវិធីសហគមន៍ដឹកនាំអនាម័យទាំងស្រុង (CLTS) ចំនួន ៧០ ភូមិ ០៧ ឃុំ/សង្កាត់ និង ០៥ ស្រុក/ក្រុង មានសិក្ខាកាមចូលរួមសរុបចំនួន ១ ៣៧៥ នាក់ ស្ត្រី ៨៤៥ នាក់ និង
- ចូលរួមការប្រគល់ថវិកាចំនួន ១០ ម៉ឺនរៀល ក្នុង ១ គ្រួសារ ទៅដល់គ្រួសារចំនួន ៧៥៣ គ្រួសារសម្រាប់សាងសង់បង្គន់អនាម័យក្នុងចំណោមភូមិគោលដៅទាំង ៧០ ភូមិ ទូទាំងខេត្ត។ ព្រមទាំងបានចុះត្រួតពិនិត្យ និងជំរុញការងារសាងសង់បង្គន់អនាម័យនៅតាមគ្រួសារ បន្ទាប់ពីទទួលបានទទួលថវិកាសម្រាប់សាងសង់បង្គន់។

២.៦. ការងារអភិវឌ្ឍន៍សហគមន៍

២.៦.១ គាំទ្រដោយក្រសួងអភិវឌ្ឍន៍ជនបទ

- ចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ឆ្នាំ ២០១៤-២០១៨ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និងបានចូលរួមសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិនៅខេត្តបាត់ដំបង និង
- បើកវគ្គបណ្តុះបណ្តាលស្តីពីស្ថានដំណាំគ្រួសារ និងរបៀបធ្វើដីកំប៉ុស្តបានចំនួន ០៣ វគ្គ នៅភូមិពពេលសែនជ័យ និងភូមិប្រាសាទក្រហមសែនជ័យ មានអ្នកចូលរួមសរុប ៦០ គ្រួសារ ។

២.៦.២ កិច្ចសហការណ៍ជាមួយអង្គការ FH

បើកវគ្គបណ្តុះបណ្តាលដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ស្តីពីដំណើរការនៃការរៀបចំគូនាទី និងភារកិច្ចរបស់ គ.អ.ភ បានចំនួន ១១ វគ្គ ស្មើនឹង ៥៦ ភូមិ ១០ ឃុំ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ មានអ្នកចូលរួមសរុបចំនួន ៣៣៥ នាក់ ស្ត្រី ១៤៧ នាក់។

២.៧ ការងារបណ្តុះបណ្តាល និងស្រាវជ្រាវ

២.៧.១ វគ្គបណ្តុះបណ្តាលក្នុងប្រទេស

- បានចូលរួមសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការងារពង្រឹងសមត្ថភាព គ.អ.ភ នៅខេត្តបាត់ដំបង
- បានចូលរួមសិក្ខាសាលាមូលហេតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ យេនឌ័រ និងឧបករណ៍ VRA នៅខេត្តឧត្តរមានជ័យ
- ចូលរួមវគ្គបណ្តុះបណ្តាលសញ្ញាណសន្តិសុខស្បៀងស្ថានដំណាំគ្រួសារនិងរបៀបធ្វើដី នៅខេត្ត

ព្រះវិហារ

- បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយស្តីពី ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ
- បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល ស្តីពីការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ និង
- បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលនៅ ខេត្តឧត្តរមានជ័យ ។

២.៧.២ វគ្គបណ្តុះបណ្តាលក្រៅប្រទេស

ប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យចំនួន ០២ រូប បានបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសថៃ រយៈពេលមួយឆ្នាំ ២០១៤-២០១៥ ។

២.៨ ការអនុវត្តទ្រព្យសម្បត្តិសាងសង់ និងខាងលិចប្រទេស

២.៨.១ ការងារសាងសង់មណ្ឌលសុខភាព សរុបបានចំនួន ០៦ អគារ

- ភូមិតាមាន់សែនជ័យ ០១ កន្លែង ជាលទ្ធផលបាន ១០០%
- ភូមិតេជោថ្មដួន ០១ កន្លែង ជាលទ្ធផលបាន ១០០%
- ភូមិសែនមនោរម្យ ២ ០១ កន្លែង ជាលទ្ធផលបាន ១០០%
- ភូមិសំរោងសែនជ័យ ២ ០១ កន្លែង ជាលទ្ធផលបាន ១០០%
- ភូមិពពេលសែនជ័យ ០១ កន្លែង ជាលទ្ធផលបាន ១០០%
- ភូមិប្រាសាទក្រហមសែនជ័យ ០១ កន្លែង ជាលទ្ធផលបាន ១០០%

២.៨.២ ការងារសាងសង់ផ្ទះក្នុងផែនការ ឆ្នាំ២០១៤

នៅភូមិតាមាន់សែនជ័យ បានចំនួន ៦០ ខ្នងផ្ទះ សាងសង់រួច ១០០%

២.៨.៣ ការងារសាងសង់អគារសិក្សាបានចំនួន ០២ខ្នង

- ភូមិតេជោថ្មដួន ០១ ខ្នង សាងសង់រួច ១០០%
- ភូមិតាមាន់សែនជ័យ ០១ ខ្នង សាងសង់រួច ១០០%

២.៨.៤ ការងារសាងសង់ផ្លូវជនបទ

- សាងសង់ផ្លូវក្នុងភូមិសំរោងសែនជ័យ ១ បាន ០១ ខ្សែ ប្រវែង ១.៦០០ ម
- សាងសង់ផ្លូវក្នុងភូមិសំរោងសែនជ័យ ២ បាន ០២ ខ្សែ ប្រវែង ៥.៥០០ ម
- សាងសង់ផ្លូវក្នុងភូមិសំរោងសែនជ័យ ២ ចំនួន ០១ ខ្សែ ប្រវែង ១.២០០ ម
- ជួសជុលផ្លូវក្នុងភូមិសំរោងសែនជ័យ ១ ចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម
- ជួសជុលផ្លូវក្នុងភូមិពពេលសែនជ័យ ចំនួន ០១ ខ្សែ ប្រវែង ១៥.២០០ ម

៣. និសង្ខេបការងារបន្ត

- បន្តចុះពិនិត្យ និងតាមដានការងារសាងសង់ផ្ទះនៅភូមិអភិវឌ្ឍន៍កងទ័ព
- បន្តចុះពិនិត្យតាមដានការងារសាងសង់ផ្លូវលក្ខណៈខ្ពស់ និងប្រចាំ
- បន្តចុះសិក្សាគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ Cash For Work
- ចុះត្រួតពិនិត្យតាមដាន និងណែនាំការងារបច្ចេកទេស ដល់គណៈកម្មការគម្រោងសាច់ប្រាក់ពលកម្ម
- បន្តធ្វើបច្ចុប្បន្នភាព ដើម្បីរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌផ្លូវជនបទនៅស្រុកទាំង ៥ សម្រាប់ឆ្នាំ២០១៥
- ប្រជុំប្រចាំត្រីមាសស្តីពី កម្មវិធីទឹកស្អាត និងអនាម័យជាមួយដៃគូអភិវឌ្ឍន៍
- ចុះត្រួតពិនិត្យការប្រតិបត្តិអនាម័យ និងការសាងសង់បង្គន់ ក្នុងភូមិគោលដៅ ៧០ ភូមិ
- បន្តចុះបើកវគ្គបណ្តុះបណ្តាលការងារអភិវឌ្ឍន៍សហគមន៍ស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើដីកំប៉ុស
- សាងសង់អណ្តូងស្នប់អាហ្វ្រីដេរ៉ូចំនួន ២១ អណ្តូង សាងសង់ស្រះសហគមន៍ចំនួន ០១ កន្លែង ជួសជុលអណ្តូងស្នប់អាហ្វ្រីដេរ៉ូចំនួន ១៣អណ្តូង និងជួសជុលអណ្តូងស្នប់លេខ ៦ ចំនួន ១១អណ្តូង និង
- បន្តសហការជាមួយអង្គការដៃគូបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពីកម្មវិធីទឹកស្អាត និងអនាម័យជនបទ ។